



# សេចក្តីអំពាវនាវ

របស់ព្រះតេជព្រះគុណបណ្ឌិត ហុក-សាវណ្ណ  
ចំពោះព្រះថេរីអធិការនិងមេកុដិវត្តទីក្រុងភ្នំពេញ  
សុំទទួលព្រះសង្ឃ១១អង្គនិងនិស្សិត១១នាក់ដែល  
សម្តេចទេព-វង្សដេញចេញពីវត្តឧណ្ណាលោមនោះ  
ឲ្យគង់នៅក្នុងវត្តដើម្បីបន្តការសិក្សាទៅមុខទៀត

Website: [www.hoksavann.org](http://www.hoksavann.org)

ថ្ងៃទី១៥ មករា ២០០៥

នៅពេលថ្មីៗនេះ ព្រះសង្ឃ១១អង្គនិងនិស្សិត១១នាក់ ដែលគង់និងស្នាក់នៅវត្តឧណ្ណាលោម បានត្រូវសម្តេចទេព-វង្សដេញចេញពីវត្ត ដោយមូលហេតុថា មិនព្រមឲ្យគេសង់កុដិបន្ត និងយកកុដិធ្វើជារបរអាជីវកម្ម ។ ការបង្ក្រាបដោយអំពើហិង្សានេះ បានយកកុដិសរុប២០ទៅ៣០នាក់ទៅបង្ក្រាប ហើយកុដិដែលព្រះសង្ឃទាំងនោះគង់នៅ បានត្រូវរុះរើនិងវាយកំទេចចោល ។ ដំណោះស្រាយដែលយកកុដិសរុបទៅបង្ក្រាបនេះពុំស្របតាមវិន័យរបស់ព្រះពុទ្ធសាសនាឡើយ ព្រោះធម៌របស់ព្រះពុទ្ធគឺធម៌អហិង្សា ការពុំបៀតបៀន ការពុំមានគំនិតព្យាបាទ ។ ម្យ៉ាងទៀត ធ្វើជាម៉ែដេត ត្រូវមានព្រហ្មវិហារគឺមេត្តាករុណា បើកូនចៅធ្វើខុស ត្រូវតែអប់រំដោយសន្តិវិធី ។ គំនិតព្យាបាទនេះកាន់តែធ្ងន់ឡើងទៀត គឺហាមគ្រប់វត្តទាំងអស់ មិនឲ្យទទួលព្រះសង្ឃទាំងនោះស្នាក់នៅ ។ ទំរើនេះបានធ្វើឲ្យព្រះសង្ឃនិងនិស្សិតទាំងនោះបាត់បង់ការរៀនសូត្រ និងការរស់នៅ ដោយគ្មានទីស្នាក់នៅ គ្មានអាហារបរិភោគ បើគេគោរពតាមបទបញ្ជានេះ១០០% ព្រះសង្ឃទាំងនោះពុំអាចរស់នៅក្នុងភ្នំពេញបានឡើយ ។ នេះជាការធ្វើទារុណកម្មចំពោះព្រះសង្ឃនិងនិស្សិត១១នាក់ ដែលសុទ្ធតែជាអ្នកក្រីក្រគ្មានប្រាក់ជួលផ្ទះ មកសុំសប្បុរសធម៌ពីមន្ត្រីសង្ឃដើម្បីខ្លួនបានស្នាក់នៅសិក្សារៀនសូត្រ ។ មូលហេតុដែលលើកយកមកសំអាងដើម្បីបង្ក្រាបនេះ គ្មានសមហេតុសមផលឡើយ ត្រង់មូលហេតុថាមិនឲ្យសង់កុដិបន្តជូនកុដិបន្ត អាចសម្រួលគ្នាបានបើចង់សម្រួល ។ បើលោកពុំព្រមឲ្យជួសជុលកុដិតាមពាក្យចោទមែន ក៏ពុំមានកំហុសរហូតដេញចោលឡើយ ។ ត្រង់មូលហេតុថា យកកុដិនោះធ្វើជារបរអាជីវកម្ម តើរបរអាជីវកម្មបែបណា ព្រោះព្រះសង្ឃថែវវាទ ព្រះវិន័យហាមមិនឲ្យធ្វើជំនួញជួញដូរឡើយ ឬមានការច្រណែននិងលាភសក្ការៈដែលកើតឡើងច្រើនដល់ព្រះសង្ឃទាំងនោះ ហើយមិនបានបែងចែកដល់ព្រះសង្ឃថ្នាក់លើ ។ បើប្រុបប្រចែងរណបរណាបក្រហស្ថឲ្យគេស្រឡាញ់រាប់អាន ដើម្បីបានលាភសក្ការៈឬទស្សន៍ទាយ និងសូត្រមន្តរំដោះគ្រោះ ដែលក្នុងព្រះវិន័យចាត់ទុកជាអនេសនៈ ជាមុខរបរពុំគួររបស់ព្រះសង្ឃនោះ មន្ត្រីសង្ឃជាធំខ្ពស់ក៏ប្រព្រឹត្តអំពើនេះយ៉ាងចំហ រហូតលើកព្រះហត្ថថ្វាយបង្គំគ្រហស្ថថែមទៀតផង ។ តាមព័ត៌មានមួយបញ្ជាក់ថា ការដេញចោលនោះមានមូលហេតុផ្សេងពីនេះ គឺទាក់ទងនឹងគណបក្សនយោបាយ គឺមន្ត្រីសង្ឃកត់សម្គាល់ឃើញថា មេកុដិដែលត្រូវដេញចោលនោះសំរៀងទៅរកគណបក្សប្រឆាំង គឺគណបក្សសម-រង្ស៊ី ហើយមន្ត្រីសង្ឃ

ជាធំខ្ពស់នោះ មានជំហរខាងគណបក្សអ្នកកាន់អំណាច គឺគណបក្សប្រជាប្រិយជាប្រជាប្រិយ បានជាសង្ឃទាំងនោះ ពុំពេញចិត្តត្រូវដេញចោល ហើយតាមព្យាបាទឲ្យវិនាស ។ បើព័ត៌មាននេះជាការពិតមែន គួរឲ្យស្តាយណាស់ ព្រោះព្រះពុទ្ធសាសនាឲ្យប្រកាន់គោលជំហរយុត្តិធម៌កុំលំអៀង ព្រោះស្រឡាញ់ព្រោះស្អប់ ទំរើបែបនេះគាំទ្រខូចតម្លៃព្រះពុទ្ធសាសនា ។ គួរឲ្យឆ្ងល់មួយទៀត ពុំមែនដេញតែមេកុដិទេ គឺដេញព្រះសង្ឃ១០អង្គទៀត និងនិស្សិតជាកូនសិស្ស១១នាក់ទៀត ដែលធ្វើឲ្យព្រះសង្ឃនិងកូនសិស្សទាំងនោះ បាត់បង់ទីជម្រកនិងខូចការសិក្សា ។ អំពើអកុសលនេះពុំមែនខូចប្រយោជន៍តែព្រះសង្ឃ១១អង្គ និងកូនសិស្ស១១នាក់នោះទេ គឺខូចប្រយោជន៍ជាតិខ្មែរ ព្រោះសិស្សនិងនិស្សិតជាធនធានមនុស្សដ៏សំខាន់របស់ប្រទេស ។

ក្នុងព្រះពុទ្ធសាសនាវិញ ការដេញព្រះសង្ឃចេញពីវត្តបែបនេះ គ្មានឃើញទាក់ទងនឹងព្រះវិន័យប្រភេទណាមួយឡើយ ។ ពាក្យថាសិស្សារណា ដែលប្រែថាដេញ ដែលមាននិយាយក្នុងព្រះវិន័យនោះ គឺនិយាយអំពីសាមណេរមួយអង្គ ឈ្មោះកណ្តកសាមណេរ ដែលពោលគិះដៀលព្រះពុទ្ធព្រះធម៌ព្រះសង្ឃ ជាមិច្ឆាទិដ្ឋិ ពោលអក្សិយៈ ប្រែថា របស់ពុំគួរថាជា កប្បិយៈ ថាជារបស់គួរ ភិក្ខុបានពោលហាមសាមណេរនោះពាងដង កុំឲ្យពោលដូច្នោះ សាមណេរនោះពុំស្តាប់ ទើបប្រជុំព្រះសង្ឃហាមទៀតនៅតែពុំស្តាប់ ទើបព្រះសង្ឃសូត្រអនុមត៌ បណ្តេញសាមណេរនោះមិនឲ្យស៊ីជាមួយសាមណេរឬភិក្ខុទៅទៀត ឲ្យស៊ីតែម្នាក់ឯង ហៅថាសិស្សារណា ពុំមែនដេញចេញពីវត្តដូចសម្តេចទេព-វង្សដេញព្រះសង្ឃនោះឡើយ ។ លុះពេលក្រោយមក សាមណេរនោះលះបង់ទិដ្ឋិនោះ ទើបព្រះសង្ឃធ្វើអបលោកកម្ម គឺសូត្រប្រកាសប្រាប់ព្រះសង្ឃ ហៅមកវិញ ហៅថា ឱសារណា គឺឲ្យស៊ីជាមួយសាមណេរដទៃទៀតដូចធម្មតាវិញ ។ នេះជាទណ្ឌកម្មតូចមួយ ដែលដាក់ឲ្យរាងចាល ឲ្យគំនិតយល់ត្រូវវិញ ប្រកបដោយចិត្តបរិសុទ្ធ ពុំមែនមានចិត្តព្យាបាទ ប្រកបដោយអកុសលចិត្ត ដូចអ្នកដេញព្រះសង្ឃចេញពីវត្តឧណ្ណាលោម ថែមទាំងតាមព្យាបាទ បញ្ជាមិនឲ្យវត្តដទៃទៀតនៃទីក្រុងភ្នំពេញ ទទួលលោកឲ្យស្នាក់នៅទៀតផង ។ ដំណោះស្រាយប្រកបដោយលោភៈ ទោសៈ មោហៈ ពុំមែនជាដំណោះស្រាយតាមឧត្តមគតិប្រះពុទ្ធសាសនាឡើយ ។

តាមផ្លូវអាណាចក្រវិញ យោងតាមអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល មានអង្គការលីកាដូជាដើម និងអ្នកច្បាប់បានតាមដានបញ្ហានេះដោយយកចិត្តទុកដាក់ ហើយសង្កេតឃើញថា ការដេញព្រះសង្ឃ១១អង្គនិងនិស្សិត១១នាក់នោះ គ្មានមូលហេតុសមរម្យក្នុងការបណ្តេញសោះឡើយ ។ ដូច្នេះបញ្ជាក់ថា តាមច្បាប់ផ្លូវអាណាចក្រ ព្រះសង្ឃនិងនិស្សិតទាំងនោះ គ្មានកំហុសដែលគាំទ្រដេញចោលឡើយ ។ ការដេញនេះជាការរំលោភសិទ្ធិមនុស្ស ដែលបានចែងថា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងលំនៅដ្ឋានសមរម្យ ។ ការយកកុដិសរុប២០ទៅ៣០នាក់ ទៅបង្ក្រាបរុះរើទីលំនៅរបស់អ្នកដទៃ ដោយគ្មានដីកាពីតុលាការ ហើយពុំបានឲ្យម្ចាស់កុដិដឹងជាមុន សូម្បីតែវាដំបូលលោកក៏ត្រូវវិនាសបាត់បង់ ជាការរំលោភសិទ្ធិមនុស្សយ៉ាងចេតនា គេអាចប្តឹងចោទថា ជាចោរមករុះរើលំនៅស្ថាន ហើយពុំអាចយកច្បាប់វត្តមកប្រើ ដើម្បីអនុវត្តទំរើនេះឡើយ។

តាមព័ត៌មានពីភ្នំពេញថា ខ្លួនកាលយសម្តេចទេព-វង្ស បានបដិសេធធនូរសេចក្តីអំពាវនាវរបស់អតីតព្រះមហាក្សត្រខ្មែរ ដែលសុំឲ្យសម្តេចទេព-វង្សពិចារណាឡើងវិញ នូវបញ្ហាបណ្តេញព្រះសង្ឃនិងនិស្សិតជាកូនចៅក្រីក្រនេះ ។ ដូច្នេះបញ្ជាក់ថា សូម្បីព្រះមហាក្សត្រធ្វើសេចក្តីអំពាវនាវ ក៏ខ្លួនកាលយសម្តេចទេព-វង្សពុំព្រមលើកមកពិចារណាដែរ ។ ដូចនេះ បើផ្លូវពុទ្ធប្រកបព្រមដោះស្រាយឲ្យអ្នករងគ្រោះទទួលយកបានទេ

មានតែប្រគល់ឲ្យតុលាការផ្លូវអាណាចក្រ ឲ្យជួយដោះស្រាយដើម្បីរកយុត្តិធម៌វិញ ។

ទីបំផុត សូមអំពាវនាវព្រះចៅអធិការនិងមេកុដិដៅវត្តទីក្រុងភ្នំពេញ សុំទទួលឲ្យព្រះសង្ឃ១១អង្គនិងនិស្សិត១១នាក់រស់នៅក្នុងវត្ត ដើម្បីបន្តការសិក្សាទៅមុខទៀត ដោយសេចក្តីអនុគ្រោះ ។

ការធ្វើតាមបញ្ជារបស់សម្តេចទេព-វង្សជារឿងមួយ ប៉ុន្តែរឿងមួយទៀត គួរគិតពីបញ្ហាមនុស្សធម៌ ព្រោះព្រះសង្ឃទាំងនេះ បើគ្មានវត្តនៅជិតពុទ្ធិកិច្ចាល័យក្នុងក្រុងភ្នំពេញស្នាក់នៅទេ លោកត្រូវបាត់បង់ការសិក្សា ព្រោះព្រះសង្ឃពុំអាចរស់នៅជាមួយគ្រហស្ថបាទឡើយ ។ ការអនុញ្ញាតឲ្យព្រះសង្ឃណាគង់នៅ ជាសិទ្ធិរបស់វត្តនីមួយៗ ។ មួយទៀត គ្មានកំហុសអ្វីឡើយបើពុំធ្វើតាមបញ្ជាណាដែលខុសធម៌ខុសវិន័យ ។ បើសង្គ្រោះមនុស្សដោយផ្លូវមនុស្សធម៌ គេមិនត្រូវភ្ជាប់លក្ខខណ្ឌអ្វីឡើយ ។

យ៉ាងណាមិញ ព្រះសង្ឃទាំងនោះពុំខុសព្រះវិន័យត្រង់ណាទេ គ្រាន់តែសម្តេចទេព-វង្សពុំពេញព្រះទ័យ ក៏គួរវត្តជំទៃទៀតទទួលយកឲ្យស្នាក់នៅ ព្រោះលោកពុំមានទំនាស់នឹងវត្តជំទៃទេ គឺជាទំនាស់រវាងសម្តេចទេព-វង្សជារឿងបុគ្គលជាមួយព្រះសង្ឃទាំងនោះ ដោយបញ្ហាមិនឲ្យវត្តជំទៃទៀតទទួល នេះអយុត្តិធម៌ណាស់ ។ រឿងតូចកុំឲ្យក្លាយជារឿងធំ សូមសម្តេចទេព-វង្សពិចារណាឡើងវិញ ស្របតាមសេចក្តីអំពាវនាវរបស់អតីតព្រះមហាក្សត្រខ្មែរ ។ មានគេដំណាលថា វត្តាណ្ណាលោមពុំពេញចិត្តឲ្យអ្នកសិក្សាស្នាក់នៅទេ ។ មានពេលមួយ ព្រះសង្ឃមួយក្រុម មានសេចក្តីក្លាហានចូលទៅស្នាក់នៅក្នុងកុដិមួយ ទោះបីសម្តេចទេព-វង្សពុំអនុញ្ញាតក៏ដោយ ដោយពោលពាក្យថា កុដិគេវេរចំពោះសង្ឃ មិនត្រូវសម្តេចទេព-វង្សហ្នឹងហែងហ្នួសហេតុពេកទេ ។<sup>១២៦</sup>

□